

សំណួរវាយតម្លៃការលូតលាស់របស់កុមារកម្ពុជា

ឈ្មោះ: _____

ថ្ងៃខែឆ្នាំកំណើត: _____

ភេទ: ស្រី ប្រុស

កាលបរិច្ឆេទវាយតម្លៃ: _____

កុមារបានចូលរៀន ទេ បាទ

កម្រិតវប្បធម៌របស់ឪពុកម្តាយ/អាណាព្យាបាល: ទេ

បឋមសិក្សា វិទ្យាល័យ មហាវិទ្យាល័យ

អាយុពេលដែលវាយតម្លៃ: _____ ខែ

99+ ខែ	ផ្នែកទំនាក់ទំនងសង្គម (Social/personal)	បាទ	ទេ	មិនដឹង	99+ ខែ	ផ្នែកចលនាតូច (Fine motor)	បាទ	ទេ	មិនដឹង
2	មើលមុខម្តាយ (ចាប់ពី០ខែ) Look at face (start 0 m)				6	ត្រួតមើលតាមវត្ថុបានពាក់កណ្តាល (៩០ដឺក្រេ) (ចាប់ពី០ខែ) Follow object to midline (≤90°) (start 0 m)			
5	ចាប់អារម្មណ៍នឹងវត្ថុលេង (Brief interest in toy)				6	ត្រួតតាមមើលវត្ថុបានហួសពាក់កណ្តាល (លើស/ស្មើ៩០ដឺក្រេ) Follow object passed midline (>90°)			
5	យំពេលឃ្លាន ឬពេលសើមកន្ទុប (ចាប់ពី៦ខែ) Cry when appropriate (start 6 m)				6	ចាប់កាន់វត្ថុធំៗ (ចាប់ពី ៩ខែ) Grasp big object (start 9 m)			
6	សើចតបពេលសើចដាក់ (Smile responsively)				7	លេងជាមួយដៃជើងខ្លួនឯង Play with own body			
6	សើចដោយខ្លួនឯង Smile spontaneously				7	ដាក់ដៃដួងគ្នា Hands together			
6	សម្លឹងវត្ថុកាន់ក្នុងដៃនីមួយៗ Observe object in each hand				8	ត្រួតតាមមើលបាន ១៨០ដឺក្រេ (ចាប់ពី១២ខែ) (Follow object 180 degrees) (start 12 m)			
7	សម្លឹងដៃខ្លួនឯង(ចាប់ពី៩ខែ) Recognize its own hands (start 9 m)				8	សំលឹងមើលវត្ថុតូច Looks at small objects			
7	រើស (ចាប់ពី១២ខែ) Explore environment (start 12 m)				10	ឈោងចាប់ខ្សែពណ៌ក្រហម Reach for red string			
8	ចេះប្រលែងលេងតបមកវិញ React to play				10	ខ្វារទាញគ្រាប់ឈូក (ចាប់ពី១៨ខែ) Rake lotus seed (1/3) (start 18 m)			
9	តាមមើលវត្ថុដែលធ្លាក់ដី ឬកាវ៉ូ Seek object fallen on floor				13	ដាក់វត្ថុចូលក្នុងមាត់ Put object in mouth			
12	ស្គាល់មនុស្សថ្មី (ចាប់ពី១៨ខែ) Recognize stranger (start 18 m)				14	ចាប់វត្ថុក្នុងដៃនីមួយៗ Take objects in each hand			
13	យំពេលដើរចេញ Anxiety to separate				17	ប្តូរវត្ថុពីដៃម្ខាងទៅដៃម្ខាងទៀត (ចាប់ពី២៤ខែ) Transfer object between hands (start 24 m)			
14	លេង ចាប់ ចាប់ Play 'chab chaab'				21	ប្រើម្រាមដៃនិងមេដៃចាប់វត្ថុ Thumb-finger grasp			
17	ចង្អុល ឬប្រាប់ពេលចង់បានអ្វីមួយ Indicate wants				21	ដាក់វត្ថុចូលក្នុងពែង (ចាប់ពី៣០ខែ) Put block in cup (start 30 m)			
17	កាន់ និងផឹកទឹកនឹងពែង Hold and drink from cup				23	កាន់វត្ថុ២គោរគ្នា Bang 2 objects together			
18	ជម្រាបសួរ/ជូនកាក់ (ចាប់ពី២៤ខែ) Greet with hand clasp (start 24 m)				29	ចាប់វត្ថុដោយម្រាមដៃពីរ Pincer grasp			
19	លេង វ៉ាក់ អ៊ឹម Play 'woh ... vak-eu'				29	តំរៀបវត្ថុបាន២ដាន Tower 2 blocks			
22	ធ្វើគ្រាប់តាមសកម្មភាព (ចាប់ពី៣០ខែ) Imitate activities (start 30 m)				31	ប្រើខ្មៅដៃគូសលើក្រដាស Scribble with pencil			
26	ញ៉ាំបាយនឹងស្លាបព្រា Use spoon				33	តំរៀបវត្ថុបាន៤ដាន Tower 4 blocks			
27	ប្រាប់ពេលដុះ ឬនោម (ចាប់ពី៣៦ខែ) Ask to use toilet (start 36 m)				36	តំរៀបវត្ថុបាន៦ដាន Tower 6 blocks			
30	ប្រាប់ឈ្មោះរាងកាយបាន២ផ្នែក Point to 2 body parts				36	ចេះបើកគម្របប្រអប់ (ចាប់ពី៣៦ខែ) Lift lid of container (start 36 m)			
32	សិតសក់ដោយមានការជួយ Comb hair with help				41	ចេះមូលបើកគម្របដប (ចាប់ពី៤៨ខែ) Unscrew a jar (start 48 m)			
34	ពាក់ខោអាវងាយៗបានដោយជួយ Put on simple clothes with help				41	ធ្វើអង្កាវបាន៣ឬលើស Make string with ≥ 3 beads			
40	លាង និងជូតដៃ Wash and dry hand				42	ដោះសំលៀកបំពាក់សាមញ្ញ (ចាប់ពី៦០ខែ) Take off easy clothes (start 60 m)			
41	លេងម្នាក់ឯង (ចាប់ពី៤៨ខែ) Parallel play without sharing (start 48 m)				42	ធ្វើចលនាមេដៃពេលក្តាប់ដៃ Wiggle one thumb			
43	លេងជុំគ្នា Play well with others (sharing)				48	ចេះគូសបន្ទាត់បញ្ឈរតាម (តូចជាង ៣០ដឺក្រេ) Imitate vertical line (<30°)			
45	ស្គាល់ឈ្មោះ និងភេទខ្លួនឯង Tell own name and gender				51	ចេះបត់ក្រដាស Fold a paper			
45	ស្គាល់ឈ្មោះមិត្តភក្តិម្នាក់ Name a friend				61	ចេះរួតបិត និងបើកខោឬសំពត់ Zip and unzip			
51	ពាក់អាវយឺតគ្មានការជួយ Put on T-shirt without help				67	ចាប់បាល់ទន់ៗ Catch soft ball			
51	ញ៉ាំអាហារដោយខ្លួនឯង Serve own food				70	គូសរង្វង់តាម Copy circle			
52	ស្លៀកពាក់ដោយខ្លួនឯង Dress without help ((un)button)				70	ចងខ្សែបានមួយជាន់ Tie single knot			
62	សិតសក់ដោយខ្លួនឯង Comb hair without help				73	គូសការេតាម Copy square			
64	លេងល្បែងក្មេងៗ (ចាប់ពី៦០ខែ) Play kid games (team/wait turns) (start 60 m)								

99+ ខែ	ផ្នែកភាសា (Language/cognition)	បាន បាន	១១	មិន មិន	99+ ខែ	ផ្នែកចលនាធំ (Gross motor)	បាន បាន	១១	មិន មិន
5	ឆ្លើយតបនឹងសំឡេង (ចាប់ពី០ខែ) Respond to noise (start 0 m)				3	ចលនាអវៈយវៈស្មើ (ចាប់ពី០ខែ) Equal movement (start 0 m)			
5	ងាករកសំឡេងឮ (ចាប់ពី៩ខែ) Turn head to sounds (start 9 m)				5	ងើបក្បាល (ចាប់ពី៦ខែ) Lift head (start 6 m)			
6	ចេះធ្វើសំឡេង Make sounds				5	បែកក្បាលទៅម្ខាងពេលដេកផ្តាច់មុខ Turn head aside laying face down			
6	សើចេញៗ (ចាប់ពី១២ខែ) Laugh aloud (start 12 m)				5	ងើបក្បាលបានមុំ ៤៥ដឺក្រេ Head up 45 degrees			
7	ធ្វើសំឡេងស្រួយពេលសប្បាយចិត្ត Squeal				6	អង្គុយជាប់លើសីតី ២វិនាទី Sit up steadily (≥2 sec)			
8	ងាករកសំឡេងនិយាយ (ចាប់ពី១៨ខែ) Turn head to voice (start 18 m)				7	ទ្រទម្ងន់នឹងជើងលើសីតី ២វិនាទី (ចាប់ពី៩ខែ) Bear weight on legs (≥2 sec) (start 9 m)			
12	សំឡេង កែរ... ករ ... អេ...អី (សំឡេងផ្ដើមពាក្យ) Babble				8	ទាញឱ្យអង្គុយដោយមិនផ្អាកក្បាល No head lag when pulled to sit			
16	ឆ្លើយតបទៅនឹងការហៅឈ្មោះ Respond to his name				8	ក្រឡាប់ Roll over (start front to back)			
16	ហៅម៉ាក់/ប៉ា (មិនច្បាស់) Ma or pa (start non-specific)				8	ងើបទ្រូងដោយយកដៃជួយ Chest up with arm support			
19	ធ្វើសំឡេងលេងជាមួយបរិក្ខារ (ចាប់ពី២៤ខែ) Say play sound (start 24 m)				10	កាន់ទប់ឈរលើស ឬស្មើ១០វិនាទី (ចាប់ពី១២ខែ) Standing holding on (≥10 sec) (start 12 m)			
21	ធ្វើតាមបញ្ជាមួយជំណាក់កាល One-step command				10	ចេះវាវ (វាវាជំហានឬលើស) Crawl (≥3 moves)			
23	ហៅម៉ាក់/ប៉ា/បង (ច្បាស់) (ចាប់ពី៣០ខែ) Mak/paa/bong (specific) (start 30 m)				11	អង្គុយដោយគ្មានជំនួយ លើសឬស្មើ១០វិនាទី Sit without support (≥10 sec)			
24	និយាយមួយពាក្យឬច្រើនក្រៅពី (ម៉ាក់/ប៉ា/បង) Say ≥1 word beside mak/paa				11	តោងឈរលើស ឬស្មើ២វិនាទី Pull up to stand (≥2 sec)			
30	ធ្វើតាមបញ្ជាពីរជំណាក់កាល (ចាប់ពី៣៦ខែ) Two step-command (start 36 m)				13	ងាកក្បាលនឹងដងខ្លួនព្រមគ្នាគ្រប់ទិសដៅ Turn head and trunk in all direction			
31	និយាយ៣ ឬលើសពី៣ពាក្យ Say words (≥3)				13	ងើបអង្គុយដោយខ្លួនឯង Getting to sit			
35	និយាយ៦ ឬលើសពី៦ពាក្យ Say words (≥6)				14	ឈរខ្លួនឯង លើសឬស្មើ២វិនាទី (ចាប់ពី១៨ខែ) Stand alone (≥2 sec) (start 18 m)			
36	ចង្អុលរូបភាព ២ ក្នុងចំណោម ៥ Point to pictures of objects (≥2/5)				17	ឈរដើរដោយមានជំនួយ (ចាប់ពី២៤ខែ) Take steps with holding (≥5 steps) (start 24 m)			
39	អាចនិយាយស្តាប់បានពាក់កណ្តាល Speak half understandably				17	ឈរខ្លួនឯង លើសឬស្មើ១០វិនាទី Stand alone (≥10 sec)			
39	ហៅឈ្មោះសត្វ១ក្នុងចំណោម៥ Name animals (≥1/5)				17	ដើរខ្លួនឯង លើសឬស្មើ៥ជំហាន (ចាប់ពី៣០ខែ) Walk alone (≥5 steps) (start 30 m)			
39	និយាយប្លែក១ដែលមាន៣ពាក្យ Say a 3-word phrase				24	ខិនចាប់វត្ថុ និងងើបឡើងវិញដោយខ្លួនឯង (ចាប់ពី៣៦ខែ) Stoop and recover (start 36 m)			
39	ចង្អុលរូបភាព ៤ ក្នុងចំណោម ៥ (ចាប់ពី៤៨ខែ) Point to pictures of objects (≥4/5) (start 48 m)				24	ឡើងដំណើរបាន២កាំឬលើស Walk up (≥2 steps)			
42	ធ្វើតាមបញ្ជាបីជំណាក់កាល Three-step command				25	រត់បាន២ម៉ែត្រ ឬលើស Run with good balance (≥2 m)			
44	ហៅឈ្មោះសត្វ៤ក្នុងចំណោម៥ Name animals (≥4/5)				33	ដើរថយក្រោយ ២ជំហានឬលើស (ចាប់ពី៤៨ខែ) Walk backward (≥2 steps) (start 48 m)			
47	ដឹងពីការប្រើប្រាស់/សកម្មភាព វត្ថុ១ក្នុងចំណោម៣ Know use/action of objects (1/3)				39	លោតជើងពីរ Jump up with both feet together			
50	រើសយកខ្សែវែងជាងគេ Pick the longest line				40	ទាត់បាល់ (ចាប់ពី៦០ខែ) Kick ball forward (start 60 m)			
51	ដឹងពីការប្រើប្រាស់/សកម្មភាព វត្ថុ២ក្នុងចំណោម៣ (ចាប់ពី៦០ខែ) Know use/action of objects (2/3) (start 60 m)				48	ចោលវត្ថុរំលងក្បាល Throw object overhand			
52	និយាយអាចយល់បាន Speak understandably				51	ឈរជើងមួយបាន១វិនាទីឬលើស Balance on each foot (≥1 sec)			
55	ប្រើសព្ទនាមបានត្រឹមត្រូវ Use pronouns correctly				61	លោតចម្ងាយលើស២០សង់ទីម៉ែត្រ Jump far (>20 cm)			
56	ដឹងពីការប្រើប្រាស់/សកម្មភាព វត្ថុ៣ក្នុងចំណោម៣ Know use/action of objects (3/3)				62	លោតជើងម្ខាងបាន២ដងឬលើស Hop on one foot (≥2 times)			
61	ស្គាល់សំឡេងសត្វ៤ Know 4 animal sounds				64	ឈរជើងម្ខាងបាន៣វិនាទីឬលើស Balance on each foot (≥3 sec)			
62	និយាយឆ្លងឆ្លើយ Conversation				65	ដើរចុងជើងបាន ៤ជំហានឬលើស Straight heel-to-toe walk (≥4 steps)			
63	រាប់ពី១ដល់៥ Count 1 to 5								
69	ប្រាប់ឈ្មោះពណ៌១ក្នុងចំណោម៦ Name 1/6 colors								

មតិយោបល់/ការសង្កេតលំអិតកំឡុងពេលធ្វើការវាយតម្លៃ (Comments specific observations during the assessment)

ការណែនាំ (Instructions)

ជំហានទី១ ការប្រមូលព័ត៌មានប្រជាសាស្ត្រអំពីកុមារ និងកំណត់អាយុជាចំនួនខែ។

Step 1: Collect demographic information on the child and determine the child's age in months.

ជំហានទី២ ចាប់ផ្តើមធ្វើការវាយតម្លៃលើកុមារតាមលំដាប់លំដោយ៖ ពីផ្នែកទំនាក់ទំនងសង្គម ចលនាតូច ភាសា និងចលនាធំ។ ហើយចាប់ផ្តើមពីផ្នែកនីមួយៗ របស់ដំណាក់កាលលូតលាស់ជាមួយអាយុខែរបស់ក្មេងដែលកំណត់ “ចាប់ពី x ខែ”។

Step 2: Start assessing the child in this order: social/personal, fine motor, language/cognitive, and gross motor. The milestone from where to start in each domain at a specific age in months is indicated in 'start x m'.

ជំហានទី៣ ពិនិត្យ “ជាប់” ប្រសិនបើកុមារអាចធ្វើបានដំណាក់កាលលូតលាស់នីមួយៗ និង “ធ្លាក់” បើកុមារមិនអាចធ្វើបាន ហើយ “មិនកំណត់បាន” បើមិនអាចវាយតម្លៃការលូតលាស់ (ឧទាហរណ៍ កុមារមិនធ្វើ ឬអាណាព្យាបាលមិនដឹងកូនអាចធ្វើបាន ឬអត់។

Step 3: Check 'PASS' if the child passes the skill, 'FAIL' if the child fails the skill and 'NA' when the skill is not assessed (e.g. child is unable to perform or caregiver does not know whether (s)he can perform the skill).

ជំហានទី៤ អនុវត្តច្បាប់ ៤ជំហានជាប់ ចាប់ផ្តើមជាបន្តបន្ទាប់ ។ ប្រសិនបើកុមារធ្លាក់ ត្រូវវាយតម្លៃដំណាក់កាលលូតលាស់ដំណាក់កាលមុនៗ (ខាងលើ) រហូតដល់ជាប់។ បន្ទាប់មកអនុវត្តច្បាប់ ៤ ជំហានធ្លាក់បន្តបន្ទាប់ អនុញ្ញាតអោយអ្នកវាយតម្លៃបញ្ឈប់ការវាយតម្លៃដំណាក់កាលលូតលាស់ដែលពិបាក/ សំប្រាំ (ខាងក្រោម) ដូចដែលយើងគិតថាកុមារធ្លាក់ទាំងអស់។

Step 4: Apply the 4 consecutive Pass rule at the start. If the child fails, assess previous milestones till the skill is passed. The 4 consecutive Fail rule allows the assessor to stop assessing more advanced skills as they are expected to fail all.

ជំហានទី៥ កំណត់ការអនុវត្តរបស់កុមារ តម្លៃ 99+ ក្នុង ការឡានគី អាយុខែ ដែលកុមារស្ទើរតែទាំងអស់អាចធ្វើបាន។

Step 5: Indicate the child's performance. The value in the 99+ column is the age in months when almost all Khmer children are able to perform the skill.